

តើហេតុអ្វីត្រូវបោះឆ្នោតគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ?

យើងបោះឆ្នោតគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពីព្រោះយើង

- ចង់ឃើញកម្ពុជា “ក្លាយជាមាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់”
- គាំទ្រឱ្យមានការធ្វើនយោបាយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឈរលើបាតគ្រឹះសុចរិត និងប្រាសចាកភាពអាត្មានិយម
- ចង់បានសង្គមមួយដែលប្រជាពលរដ្ឋទាំងអស់ “រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ” លើវាសនាប្រទេសជាតិ
- គាំទ្រយន្តការប្រាំបីចំណុច ហើយប្តេជ្ញាប្រែក្លាយយន្តការប្រាំបីចំណុចទៅច្បាប់សម្រាប់អនុវត្តនៅកម្ពុជា
- គាំទ្រការប្រើប្រាស់បេះដូងសុចរិតទៀងត្រង់ និងទស្សនវិស័យដើម្បីរៀបចំគម្រោងចូលរួមក្នុងសកម្មភាពនយោបាយ
- យល់ដឹងច្បាស់លាស់ទៅលើគោលដៅ វត្ថុបំណង ឥរិយាបថនយោបាយ និងធនធានមនុស្សរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
- គាំទ្រទស្សនរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលយកចិត្តទុកដាក់លើដំណោះស្រាយជាងលើបញ្ហា
- គាំទ្រការលើកតម្កើងវប្បធម៌នៃការចូលរួមដោយការយល់ដឹងរបស់ប្រជាពលរដ្ឋគ្រប់និទ្ទាការនយោបាយ
- គាំទ្រការចាត់ទុករឿងនយោបាយជារឿងរបស់ពលរដ្ឋគ្រប់រូប ដែលត្រូវចូលរួមដោយការលះបង់ដើម្បីបុព្វហេតុរួម
- គាំទ្រការចាត់ទុកប្រព័ន្ធ និងប្រជាពលរដ្ឋជាចលករដើម្បីដោះស្រាយបញ្ហាសង្គម ជាជាងពឹងលើធន្នះរបស់អ្នកនយោបាយ
- គាំទ្រការបង្កើតចលនារួមគ្នានៅលើមនោគមវិជ្ជានយោបាយដើម្បីសង្គ្រោះជាតិ
- គាំទ្រទស្សនវិស័យរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលចាត់ទុកតួនាទីក្នុងនយោបាយជាការលះបង់ទាំងកម្លាំងកាយ ចំណេះដឹង និងចរិត និងមិនមែនជាមុខរបរចិញ្ចឹមជីវិតនោះទេ
- គាំទ្រការយកមេរៀនព្រះពុទ្ធមកបដិបត្តិទាំងសម្រាប់ការរស់នៅ និងទាំងសម្រាប់ការធ្វើនយោបាយ
- គាំទ្រការបរិច្ចាគប្រយោជន៍ និងសេចក្តីសុខផ្ទាល់ខ្លួនដើម្បីប្រយោជន៍ និងសេចក្តីសុខអ្នកដទៃក្នុងសកម្មភាពនយោបាយ
- ឈ្នះ (ស្ត្រី) លោកធម៌ទាំង៨គឺ លាភ(អលាភ) យស(អយស) សរសើរ(និន្ទា) និងសុខ(ទុក្ខ)
- គាំទ្រការលុបបំបាត់ការមើលបំណាំគ្នា ការគុំគួនគ្នា ការទំនាស់គ្នាដោយសារការមាននិទ្ទាការនយោបាយខុសគ្នា
- គាំទ្រការលុបបំបាត់ឥទ្ធិពលគណបក្សនយោបាយក្នុងជីវិតរស់នៅជាធម្មតារបស់ប្រជាជន មន្ត្រីរាជការ និង/ឬព្រះសង្ឃ
- គាំទ្រការធ្វើនយោបាយដោយការប្រើប្រាស់ទស្សនវិជ្ជាដើម្បីបង្កើតទស្សនវិស័យ និងអប់រំចិត្តឲ្យក្លាយជាមនុស្សរស់នៅប្រាសចាកភាពអាត្មានិយម
- យល់ដឹងយ៉ាងច្បាស់ថា មានតែការដឹកនាំដោយប្រព័ន្ធពង្រាយអំណាចទេ ទើបកម្ពុជាអាចដោះស្រាយបញ្ហាសព្វបែបយ៉ាងបាន រួមទាំងបញ្ហានៃការប៉ុនប៉ងលេបទឹកដីរបស់ប្រទេសជិតខាងផង

ស្នេហាដល់បន្ថែម

សារសំឡេងជាង ២.០០០ ម៉ោងមាននៅ www.camldp.org និង Paltalk Room: Koun Khmer

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

រួមគិត រួមធ្វើ រួមទទួលខុសត្រូវ



បន្ថែមអំណាចរដ្ឋ = ប្រជាពលរដ្ឋមានអំណាច

“បោះឆ្នោតប្រជាពលរដ្ឋ ទម្លាក់ដោយប្រជាពលរដ្ឋ”

មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់



គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
គ.ស.ប


គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

១. គោលដៅ : សុំបិទរូបរបស់ពួកយើង **“មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់”** ដែលនឹងត្រូវធ្វើឲ្យស្តង់ដារឡើងតាមរយៈការផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋលើគោលដៅថា (ប្រជាធិបតេយ្យ/នយោបាយ កិច្ចបដិបត្តិព្រះធម៌ និងសីលធម៌សង្គមនៅដំណាក់កាលដំបូង និងប្រែក្លាយយន្តការចំណុចឲ្យទៅជាច្បាប់នៅដំណាក់កាលបន្ទាប់។

២. ចំណុចចាប់ផ្តើម : ពន្យល់ប្រជាពលរដ្ឋដើម្បីឲ្យមានមូលដ្ឋានពិចារណាពាក់ព័ន្ធនឹង :

- (១)សង្គមប្រជាធិបតេយ្យ (២)របៀបបង្កើតសង្គមប្រជាធិបតេយ្យ និង(៣)ផលនៃសង្គមប្រជាធិបតេយ្យ
- (១)សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងនាមជាម្ចាស់ប្រទេស (២)ករណីយកិច្ចក្នុងភាពជាម្ចាស់ក្នុងការចូលរួមកសាងប្រទេស និង(៣)អំណាចដែលត្រូវមានដើម្បីអនុវត្តសិទ្ធិប្រកបដោយប្រសិទ្ធភាព
- (១)គោលដៅ (២)ចំណុចចាប់ផ្តើម (៣)ភរិយាបចនយោបាយ និង(៤)ធនធានមនុស្សនៃការធ្វើនយោបាយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដើម្បីបង្កើតសង្គមប្រជាធិបតេយ្យ
- វិធីសាស្ត្រនៃការបញ្ចប់ការធ្វើនយោបាយ (១)ដោយការដើរតាម (២)ដោយការស្រលាញ់ និង(៣)ដោយការដឹងគុណ មកជាការធ្វើនយោបាយដោយការរួមគិត រួមធ្វើ រួមទទួលខុសត្រូវ
- ភាពចាំបាច់នៃការចូលរួមរបស់ប្រជាពលរដ្ឋជាមួយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដើម្បីបញ្ចប់ការចាត់ទុកព្រះធម៌ជំនឿសាសនា មកជាកិច្ចបដិបត្តិព្រះធម៌ដោយការពិចារណារកហេតុផលដើម្បីធ្វើឲ្យជីវិតរស់នៅមានបុព្វហេតុច្បាស់លាស់នៅក្នុងបច្ចុប្បន្នជាតិ
- ចំណេះដឹងជាមូលដ្ឋានគ្រឹះសម្រាប់ការអប់រំសីលធម៌ផ្ទាល់ខ្លួន និងការពង្រឹងចំណេះដឹងទូទៅដែលជាមូលដ្ឋាននៃការបញ្ចប់សង្គម ដែលពោរពេញទៅដោយការប្រកាន់បញ្ញត្តិ និងការរស់នៅដោយមិនស្មើភាពគ្នា ទៅជាសង្គមដែលប្រជាពលរដ្ឋរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់
- មេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធអំពីជីវិត ដើម្បីផ្លាស់ប្តូរផ្នត់គំនិតពីភាពអសកម្ម និងអសីលធម៌ឲ្យទៅជាប្រជាពលរដ្ឋមានសីលធម៌ និងសកម្មក្នុងសកម្មភាពសង្គម ជាពិសេសសកម្មភាពនយោបាយដោយបេះដូងសុចរិត និងជួយសង្គ្រោះប្រាសចាកភាពអាត្មានិយម។

៣. ភរិយាបចនយោបាយ : គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្រកាន់យកភរិយាបចនយោបាយសុចរិតដើម្បីបង្កើតមនោសញ្ចេតនារួមគ្នាជាគ្រួសារតែមួយ និងធ្វើការងារបម្រើឧត្តមគតិដើម្បីប្រយោជន៍ប្រជាពលរដ្ឋទូទៅ។ ដើម្បីសម្រេចមនោគមវិជ្ជាថ្មីនៃការធ្វើនយោបាយបែបនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្រកាន់ខ្ជាប់ជាដាច់ខាតគិតបណ្ឌិតដែលថា “ការឃោសនានយោបាយគឺជាសកម្មភាពនៃការស្វែងរកការគាំទ្រគំនិតដែលត្រូវធ្វើឡើងតាមរយៈមធ្យោបាយតែមួយគត់គឺការពន្យល់”។

៤. ធនធានមនុស្ស : គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានកំណត់យ៉ាងច្បាស់ថា ធនធានមនុស្សនៅក្នុងចលនានយោបាយរបស់ខ្លួន គឺជាអ្នកដែលចាត់ទុកនយោបាយគឺជាសកម្មភាពរបស់ជនសប្បុរសដែលមានបេះដូងជួយសង្គ្រោះប្រាសចាកភាពអាត្មានិយម និងទស្សនវិស័យនៃការដឹកនាំក្តីថ្នាំ។

<p>១. កំណត់អាណត្តិរាយការដ្ឋានត្រីមាសពីអាណត្តិ : ការកំណត់ត្រីមាសពីអាណត្តិនេះ គឺដើម្បីជៀសវាងកុំឲ្យរាយការដ្ឋាន មានឱកាសបង្កើតបណ្តាញខ្សែរយៈគ្រួសារ បញ្ចូលក្នុងគ្រប់ស្ថាប័នរដ្ឋ ហើយសំដៅទៅពង្រឹងអំណាចរបស់បង្កើតរបបផ្តាច់ការ បញ្ចូលក្រុមគ្រួសារនីយម បង្ហាញផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។</p>
<p>២. នាយកដ្ឋានត្រីមាសត្រូវបានអនុញ្ញាតឲ្យបង្កើតក្រុមអង្គការដោយខ្លួនឯង : ការបង្កើតក្រុមអង្គការដោយខ្លួនឯង គឺស្មើនឹងការបង្កើតក្រុមប្រដាប់អាវុធមួយ ដែលអាចផ្តល់លទ្ធភាពបម្រើមហិច្ឆិតា នាយកដ្ឋានត្រីមាសឲ្យធ្វើការគាបសង្កត់ ឬគំរាមកំហែងប្រជាពលរដ្ឋ ដើម្បីរក្សា និងបន្តក្រាញអំណាច។</p>
<p>៣. នាយកដ្ឋានត្រីមាសនៅក្នុងនិវេសន៍ផ្តល់ដោយរដ្ឋ : នេះគឺជាវិធានការដើម្បីជួយការពារសន្តិសុខ និងទំនុកបម្រុងជីវភាពគ្រួសារនាយកដ្ឋានត្រីមាសដោយសុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ពួកគេដោយស្រួលឲ្យរាយការដ្ឋានត្រីមាសពេញការងារប្រទេសជាតិដោយការទទួលខុសត្រូវខ្ពស់។ វិធានការនេះដើម្បីទប់ស្កាត់នាយកដ្ឋានត្រីមាស កុំឲ្យរៀបចំគោលដៅទៅជាបន្ទាយទាហានបម្រើគាត់ និងក្រុមគ្រួសារ។</p>
<p>៤. បង្កើតតុលាការរដ្ឋបាល : នេះគឺជាវិធានការដើម្បីបង្កលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋ ប្តឹងចំពោះទង្វើមិនសមស្រប ឬទង្វើរលោកបំពានរបស់មន្ត្រីរាជការ ក្នុងការបំពេញការងារ ឬអាចឲ្យប្រជាពលរដ្ឋប្តឹងទៅស្ថាប័ននេះឲ្យពិនិត្យលើភាពមិនប្រក្រតីនៃលិខិតស្នាម ឬសេចក្តីសម្រេចផ្សេងៗ ដែលចេញដោយអង្គការរដ្ឋបាលសាធារណៈគ្រប់លំដាប់។</p>
<p>៥. ឃាននូវសក្តិច័ត្តិយ៍វិស័យយោធា និងនគរបាលត្រូវសុំសេចក្តីទុកចិត្តពីសភា : នេះគឺជាវិធានការ ដើម្បីឲ្យសភាដែលជាតំណាងរបស់ប្រជាពលរដ្ឋ អាចមានឥទ្ធិពលទៅលើនាយទាហាន និងនាយនគរបាលជាន់ខ្ពស់ ដែលជាអ្នកបញ្ជាលើកងកម្លាំងប្រដាប់អាវុធ ដែលមានភារកិច្ចរក្សាបូរណភាពទឹកដី សន្តិសុខ និងសុវត្ថិភាពសង្គម ហើយក៏អាចជួយទប់ស្កាត់មិនឲ្យមានការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធជាឧបករណ៍ផ្តាច់ការរបស់មេគណបក្សកាន់អំណាចផងដែរ។</p>
<p>៦. អព្យាក្រឹតមន្ត្រីរាជការ : នេះគឺជាវិធានការដើម្បីធានាការចាត់តាំងបែងចែកការងារដល់មន្ត្រីរាជការ ឲ្យចំជំនាញសមស្របតាមសមត្ថភាព និងផ្តល់នូវសេចក្តីថ្លៃថ្នូរដល់មន្ត្រីរាជការដែលជាភ្នាក់ងាររបស់រដ្ឋ និងចៀសវាងកុំឲ្យមានការប្រើប្រាស់មន្ត្រីរាជការគ្រប់លំដាប់ជាឧបករណ៍យោសនា និងបម្រើផលប្រយោជន៍របស់គណបក្សកាន់អំណាច ។</p>
<p>៧. ប្រជាពលរដ្ឋចេះធ្វើការដោយផ្ទាល់ ជ្រើសរើស និង/ឬ ទម្លាក់តំណាង ឃុំ/សង្កាត់ ក្រុង/ស្រុក /ខណ្ឌ ខេត្ត/រាជធានី : នេះគឺជាវិធានការ ដើម្បីឲ្យតំណាងប្រជាពលរដ្ឋគ្រប់លំដាប់ទទួលខុសត្រូវដោយផ្ទាល់ចំពោះមុខប្រជាពលរដ្ឋដែលជាម្ចាស់អំណាច ហើយក៏ជួយកាត់ផ្តាច់ខ្សែរយៈបញ្ចូលក្រុមគ្រប់លំដាប់ជាតិ ដល់មូលដ្ឋានដែលជាចំណុចផ្តើមនៃការបង្កើតបណ្តាញនៃអំណាចផ្តាច់ការ។</p>
<p>៨. ប្រើប្រព័ន្ធប្រក្រសួងសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងប្រជាពលរដ្ឋ : ប្រព័ន្ធបោះឆ្នោតចម្ងាយកាត់បន្ថយនូវឥទ្ធិពលរបស់មេបក្សទៅលើតំណាងប្រជាពលរដ្ឋ ព្រោះប្រព័ន្ធនេះផ្តល់អំណាចឲ្យប្រជាពលរដ្ឋជ្រើសតំណាងប្រជាពលរដ្ឋមិនមែនមេបក្សអ្នករើសទេ។ ប្រព័ន្ធនេះនឹងជួយឲ្យតំណាងប្រជាពលរដ្ឋមានឯករាជ្យភាព និងសេរីភាពគ្រប់គ្រាន់ដោយគ្មានរងសម្ពាធដ៏ជនមានឥទ្ធិពលណាម្នាក់ ធ្វើឲ្យពួកគាត់អាចបំពេញការងារជួយកែតម្រូវរដ្ឋាភិបាលយ៉ាងមានប្រសិទ្ធភាព និងរៀបចំធ្វើច្បាប់ណាដែលឆ្លើយតបផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋពិតៗ។</p>